



L202305110230TD3442

ថ្ងៃសុក្រ ១៩តោ ខែ ឧសភា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣

សេចក្តីណែនាំ

ស្តីពី

**ការអនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះសហគ្រាសដែលត្រូវបានផ្ទេរ
ចំណាត់ថ្នាក់ ពីអ្នកជាប់ពន្ធតូច ទៅអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ**

អនុលោមតាមមាត្រា៦ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ និងប្រកាសលេខ ០០៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស សហគ្រាសដែលបានចុះបញ្ជីពន្ធដារត្រូវបានបែងចែក ជាអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។

កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យលក្ខខណ្ឌនិងធ្វើបច្ចុប្បន្នភាពផ្ទេរចំណាត់ថ្នាក់អ្នកជាប់ពន្ធជា បន្តបន្ទាប់ ដោយបានផ្ទេរពីអ្នកជាប់ពន្ធតូចទៅអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ ជាដើម។

ក្នុងគោលបំណង ដើម្បីអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ដែលត្រូវបានផ្ទេរចំណាត់ថ្នាក់ពីអ្នក ជាប់ពន្ធតូចទៅអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ ឱ្យបំពេញការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ មានភាពច្បាស់លាស់ និងមានសង្គតិភាព អគ្គនាយកដ្ឋានសូមធ្វើការណែនាំដូចខាងក្រោម៖

១. សហគ្រាសដែលត្រូវបានផ្ទេរចំណាត់ថ្នាក់ ពីអ្នកជាប់ពន្ធតូចទៅអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ ហើយបានបង់ពន្ធប៉ាតង់ (អ្នកជាប់ពន្ធតូច) ក្នុងឆ្នាំរួចហើយ ត្រូវបានលើកទឹកចិត្តអនុញ្ញាតលើកលែង ពន្ធប៉ាតង់ (អ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ) ក្នុងឆ្នាំនោះ រៀបរយលែងតែពន្ធប៉ាតង់លើសកម្មភាព អាជីវកម្មថ្មី ឬប្តូរសកម្មភាពអាជីវកម្ម។ ទន្ទឹមនឹងនេះ សហគ្រាសក៏ត្រូវបានលើកលែងការបង់កម្រៃ សេវាសាធារណៈ (សេវាធ្វើបច្ចុប្បន្នភាពសហគ្រាស) ចំនួន ២០០ ០០០រៀលផងដែរ។
២. សហគ្រាសត្រូវបិទបញ្ចប់ការប្រកាសបង់ពន្ធជាអ្នកជាប់ពន្ធតូច ដោយត្រូវដាក់លិខិតប្រកាសពន្ធលើ ប្រាក់ចំណូល (អ្នកជាប់ពន្ធតូច) ត្រឹមខែមុនចាប់ផ្តើមប្រកាសពន្ធជាអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ។ ការប្រកាសបង់ពន្ធ ជាអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ ត្រូវចាប់ផ្តើមប្រកាសបង់ពន្ធប្រចាំខែ និង ប្រចាំឆ្នាំ (បំពេញដោយដៃ) ដោយគិតចាប់ពីខែដែលត្រូវបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅតាមអង្គភាព ពន្ធដារដែលគ្រប់គ្រងអ្នកជាប់ពន្ធ។ សហគ្រាសមានរយៈពេល៣ខែ ដើម្បីរៀបចំខ្លួនក្នុងការប្រកាសបង់ពន្ធ តាមប្រព័ន្ធអនឡាញ (E-Filing) និងត្រូវប្រើវិធានគណនេយ្យតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា។
៣. សហគ្រាសត្រូវរៀបចំបញ្ជីទ្រព្យសកម្ម ដោយត្រូវប្រកាសចូលក្នុងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាស ពន្ធតាមអនឡាញ (E-Filing) ក្នុងខែប្រកាសនិងបង់ពន្ធតាមអនឡាញដំបូង។ ទ្រព្យសកម្មនេះ ត្រូវអនុវត្តវិធានរំលស់តាមតម្លៃពិតនៃទ្រព្យ (Net book value) ដោយអនុលោមតាមប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីពន្ធលើប្រាក់ចំណូល។

ទំព័រទី១ នៃ២



L202305110230TD3442

៤. សហគ្រាសត្រូវរៀបចំបញ្ជីស្តុកទំនិញនៅសល់ ដោយត្រូវប្រកាសចូលក្នុងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ក្នុងខែប្រកាសពន្ធបង់ពន្ធតាមអនឡាញដំបូង។ អាករលើធាតុចូលត្រូវបានទទួលស្គាល់ស្មើនឹង ៨០% នៃតម្លៃស្តុកទំនិញនៅសល់ ដោយត្រូវភ្ជាប់នូវបញ្ជីរាយមុខទំនិញច្បាស់លាស់។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសអ្នកជាប់ពន្ធដែលត្រូវបានផ្ទេរចំណាត់ថ្នាក់ពីអ្នកជាប់តូចទៅអ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រតិភូរាជរដ្ឋាភិបាល

ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ



គង់ វិបុល